

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ

របាយការណ៍ ប្រចាំត្រីមាសទី៣ ២០២១



គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ក. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២៤០៤៦
លេខទូរសារ: ៨៥៥(០)២៣៤២៧៦៥៧



អ៊ីមីល:
ir@ppwsa.com.kh



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី៣		
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប (ពាន់រៀល)	២.២៣៧.២២៨.០៥៥	១.៨៦៤.៦១៨.១៤០	១.៦០៤.៣៤៣.៩២២
បំណុលសរុប (ពាន់រៀល)	១.០៩២.៥៥២.៧០៣	៨៨២.៥៦៥.៤៨៣	៦៩០.៦៣៩.២៨៣
មូលធនសរុប (ពាន់រៀល)	១.១៤៤.៦៧៥.៣៥២	៩៨២.០៥២.៦៥៧	៩១៣.៧០៤.៦៣៩


លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី៣		
	ឆ្នាំ២០២១	ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩
ចំណូលសរុប (ពាន់រៀល)	១១៥.២៨២.៥៦២	៨៦.៥៨៥.០៧១	៦៣.៩៣១.១៩៩
ចំណេញមុនបង់ពន្ធប្រាក់ចំណូល (ពាន់រៀល)	៦៧.៨៨១.៤៦២	៣១.០៧៥.២៨៤	២៧.០៧២.៩១៩
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២	២១.៦៦៧.៨៧៩

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី៣			
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០១៩	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	២,១៥	១,០៨	១,១៥
	អនុបាតចរន្តលឿន (ចំនួនដង)	១,៥០	០,៦៨	០,៦២


អនុបាតចំណេញភាព	អនុបាតចំណេញភាព	ត្រីមាសទី៣		
		ឆ្នាំ២០២១	ឆ្នាំ២០២០	ត្រីមាសទី៣ ឆ្នាំ២០១៩
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	២,៧៤	១,៥៧	១,៤៥
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	៥,៣៦	២,៨៦	២,៣៨
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៥៧,០៨	៤៣,៧៧	៣៤,៧១
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៥១,៨២	៣១,៣៥	៣៣,៨៩
	ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិ (រៀល)	៦៨៦,៨៦	៣១២,០៦	២៤៩,១៣
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)	៩,០៩	៥,៣៦	៤៩,៦១	

ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ (លានរៀល)



សមាសភាព

ក្រុមប្រឹក្សាភិបាល





ឯកឧត្តម អ៊ឺ សុថា
 រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម បណ្ឌិត ស៊ីម ស៊ីថា
 អគ្គនាយក
 រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ម៉ឺ វ៉ាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម នួន ជាន់ត្រែ
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ណូរ៉ាវីន
 តំណាងនិយោជិត
 នៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ចាន់ យុនហ្វេង
 អភិបាលមិនប្រតិបត្តិកំណាង
 ភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក លេង សេង ម៉ូរ៉ា
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ូ សុថា
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភ គាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជាមួយរាល់ថ្ងៃ ទាំងគុណភាព ទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃទីក្រុងភ្នំពេញនិងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងត្រីមាសនេះ រ.ទ.ស.ក. បានទទួលចំណូលសរុប ១១៥.២៨២.៥៦២ពាន់រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ៦៧.៨៨១.៤៦២ពាន់រៀល។

រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ វិនិយោគកសាងពង្រីកដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្មសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម-សេវាកម្មនិងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេសតាមការសម្រេចរបស់ ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍរ.ទ.ស.ក. ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ធានាឲ្យបាននូវចេរភាពដំណើរការផលិតកម្មអាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយប្រយោជន៍សង្គមបង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៏មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាព ដែលអាចទទួលទានបាន ដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសនេះ យើងផលិតបាន៥៩.៩៥៣.៤៧០ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលី អាឡុយមីញ៉ូមក្លរាយ (PAC) ជំនួសសាច់ជូរវិញដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។

ជាលទ្ធផលនៅក្នុងត្រីមាសនេះ រ.ទ.ស.ភ. បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតប្រវែង ១១៦.១៦៩,៤៧ម៉ែត្រ និងបានតបណ្តាញទឹកស្អាតជូនអតិថិជនចំនួន៩.៨៨៧បណ្តាញ ក្នុងនោះអតិថិជនចំណូល-ទាប មានចំនួន៤៥៤បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ចំណែកអត្រាទឹកបាត់បង់នៅក្នុងត្រីមាសនេះ មានចំនួន១១,៣៨% ដោយសារការរីករាលដាលនៃជំងឺកូវីត-១៩ ដែលធ្វើអោយយើងពិបាកក្នុងការចែករំលែកប្រតិបត្តិ និងការ លេចធ្លាយបំពង់ដែលបណ្តាលមកពីមានការអភិវឌ្ឍ និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ច្រើន។

ការអនុវត្តរបស់ក្រុមប្រឹក្សាភិបាល

១-លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០២១ (ប្រជុំលើកទី៨) អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំ វិសាមញ្ញ លើកទី១ (ប្រជុំលើកទី៨) អាណត្តិទី៧ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦:០០ តាម Online ដោយប្រើកម្មវិធី ZOOM ដែលមានរបៀបវារៈដូចខាងក្រោម ៖

- ១) សំណើសុំគោលការណ៍អនុញ្ញាតចុះសិក្សាបឋមលើការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន ព្រៃគុប ខនស្ត្រាក់សិន នៅសង្កាត់ចំនួន៣ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងនៅឃុំចំនួន៨ ក្នុងស្រុកពញាឮ ខេត្តកណ្តាល
 - ក្រុមប្រឹក្សាភិបាល បានឯកភាពជាគោលការណ៍ ឱ្យ រ.ទ.ស.ភ ចុះសិក្សាបឋមលើការផ្គត់ផ្គង់ទឹក ស្អាតរបស់ក្រុមហ៊ុន ព្រៃគុប ខនស្ត្រាក់សិន នៅសង្កាត់ចំនួន៣ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង នៅឃុំចំនួន៨ ក្នុងស្រុកពញាឮ ខេត្តកណ្តាល និងត្រូវរាយការណ៍លទ្ធផលនៃការសិក្សានេះ រួមទាំង ជម្រើសលទ្ធភាពនៃការប្រើប្រាស់ថវិកាសម្រាប់វិនិយោគផង នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាភិបាល។
- ២) បច្ចុប្បន្នភាពសំណើសុំពិនិត្យ-អនុម័តតែងតាំងលេខាធិការសហគ្រាសចំនួន ០១រូប និងបុគ្គលិកជាន់ ខ្ពស់ចំនួន០១រូប
 - ក្រុមប្រឹក្សាភិបាល បានអនុម័ត-ឯកភាពជាឯកច្ឆន្ទតែងតាំង ៖
 - ១) លោក ជា សតិក្ខ ជាលេខាធិការសហគ្រាស មានឋានៈស្មើអគ្គនាយករង។
 - ២) លោក អ៊ូ គុណវឌ្ឍន៍ ជាប្រធាននាយកដ្ឋានផែនការនិងគម្រោង។
- ៣) ផ្សេងៗ
 - វឌ្ឍនៈភាពនៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន ក្នុងរូបភាពជា SPC។
 - ក្រុមប្រឹក្សាភិបាល ឯកភាពទទួលជ្រាបជារបាយការណ៍។

២-កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩ អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ របស់ រ.ទ.ស.ភ បានបើកសម័យប្រជុំ លើកទី៩ អាណត្តិទី៧ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០ តាម Online ដោយប្រើកម្មវិធី ZOOM ដែលមានរបៀបវារៈដូចខាងក្រោម ៖

- ១) សំណើសុំពិនិត្យ-អនុម័តលើការធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មការនានារបស់ រ.ទ.ស.ភ
- ២) សំណើសុំគោលការណ៍លុបចេញពីបញ្ជីនូវអចលនទ្រព្យខូចបាត់បង់គុណភាព និងធ្វើសំវិធានសន្និធិ បរិក្ខារសម្ភារដែលមិនប្រើប្រាស់ ខូចបាត់បង់គុណភាព ក្នុងឆ្នាំ២០២១ ដើម្បីស្នើសុំគោលការណ៍ ជម្រះចេញពីបញ្ជីទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- ៣) របាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២១ (៨ខែបូក៤ខែប៉ាន់ស្មាន) និងសំណើសុំពិនិត្យ-អនុម័ត លើគម្រោងផែនការសហគ្រាស និងទុនវិនិយោគឆ្នាំ២០២២
- ៤) របាយការណ៍ស្តីពីលទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២១ និងសំណើសុំពិនិត្យ-អនុម័ត លើគម្រោងផែនការលទ្ធកម្មឆ្នាំ២០២២
- ៥) របាយការណ៍ស្តីពីមូលនិធិបម្រើផលប្រយោជន៍សង្គមអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២១ និងសំណើសុំពិនិត្យ-អនុម័តលើគម្រោងប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមឆ្នាំ២០២២
- ៦) របាយការណ៍ស្តីពីការសិក្សាបឋមនៃគម្រោងពង្រីកសមត្ថភាពរោងចក្រភូមិព្រែក និងសំណើសុំពិនិត្យ-អនុម័តលើថ្លែងកតាលក់ទឹកជុំជួន រ.ទ.ស.ក
- ៧) របាយការណ៍ស្តីពីលទ្ធផលការងារសវនកម្មផ្ទៃក្នុងត្រីមាសទី៣ ឆ្នាំ២០២១
- ៨) របាយការណ៍ស្តីពីលទ្ធផលនៃការចុះសិក្សាបឋម លើការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនព្រៃគុបខនស្រ្តាក់សិន នៅសង្កាត់ចំនួន៣ ក្នុងខណ្ឌព្រៃកញ្ជា រាជធានីភ្នំពេញ និងនៅឃុំចំនួន៨ ក្នុងស្រុកពញាៗ ខេត្តកណ្តាល
- ៩) របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចជំនួបពិភាក្សា និងទទួលអនុសាសន៍បន្ថែមពី ន.ម.ក ទៅលើគោលការណ៍ និងនីតិវិធីពាក់ព័ន្ធនឹងការជ្រើសរើសអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន
- ១០) ផ្សេងៗ
 - ក. សំណើសុំផ្តល់អនុសាសន៍លើអសង្គតិភាព រវាងប្រកាសស្តីពីការអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតអចិន្ត្រៃយ៍ ដែលគ្រោងស្នើសុំជាមួយឯកសារគតិយុត្តពាក់ព័ន្ធរបស់ រ.ទ.ស.ក
 - ខ. សំណើសុំផ្គត់ផ្គង់ទឹកស្អាតចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ថ្មី)

រ.ទ.ស.ក មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណារក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់ រ.ទ.ស.ក. ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ជំរុញឲ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥
 រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រធានក្រុមប្រឹក្សាភិបាល





មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១.-ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ខ- លក្ខណៈធុរកិច្ច	០១
ផ្នែកទី២.-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ខ- រចនាសម្ព័ន្ធចំណូល	០៥
ផ្នែកទី៣.-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	០៦
ផ្នែកទី៤.-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៣៤
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៣៤
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៣៨
គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៣៩
ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់និងថ្លៃទំនិញ	៣៩
ង- ផលប៉ះពាល់នៃអតិផរណា	៤០
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៤០
ផ្នែកទី៥.-ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	៤០
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៤១

ផ្នែកទី១: ព័ត៌មានទូទៅរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- លេខកូដស្តង់ដារ: KH1000010004
- ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ: +៨៥៥(០)២៣៦៣៥៨០៨០ / ៧២៤០៤៦
- លេខទូរសារ: +៨៥៥(០)២៣៤២៧៦៥៧
- គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩Et/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុច ណារ៉ុំ**

ខ- លក្ខណៈនៃធុរកិច្ច

- វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតម្ហូប សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹង តម្រូវការសម្រាប់ជីវភាពរស់នៅអាជីវកម្ម-សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗ ទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សា- ភិបាល និងដោយអនុលោមតាមច្បាប់
- សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍ សង្គម។
- ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ
- បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស
- វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក
- ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាញអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុង ពិភពលោក
- តាំងចិត្តខ្ពស់ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារប្រព្រឹត្តកម្ម

ការប្រព្រឹត្តកម្មទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.៦៥១.៧៦៩	១៥.០២៧.១៧៩	១០៣
រោងចក្រជ្រោយចង្វារ	១៤.៩៩២.៨០០	១៥.១២២.៥៣០	១០១
រោងចក្រចំការមន	៤.៨៣១.៦៨៨	៤.៩៧៧.២៧៤	១០៣
រោងចក្រនិរោធ	២៣.៤១៧.៥៣០	២៤.៦៧៦.៧៥៨	១០៥
រោងចក្រម្តេច	១៦៥.៦០០	៨៩.៥២៨	៥៤
រោងចក្រត្បូងឃ្មុំ	២៦០.០០០	៦០.២០១	២៣
សរុប	៥៨.៣២០.៣៨៧	៥៩.៩៥៣.៤៧០	១០៣

គុណភាពទឹកតាមបណ្តារោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ ម្តេច	រោងចក្រ ត្បូងឃ្មុំ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,៧១	០,៦០	០,១៤	០,៦៥	០,៥០	០,៥០	១,០២
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៣៩	៧,៥០	៧,៥៨	៧,៤៩	៦,៩៤	៦,៩៤	៧,៤១
ក្លរីនេស	mg/l	០,១ - ១	១,៤៤	១,០៥	១,០១	១,១៩	០,៩៥	០,៩៥	០,៣០
ក្លរីនេសរុប	mg/l	<២	១,៦០	១,១៧	១,១៥	១,៣៣	១,១៤	១,១៤	០,៤២
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់ រ.ទ.ស.ភ. សម្រាប់តំបន់រាជធានីភ្នំពេញ និងតាខ្មៅ នៅមានកម្រិតនៅត្រឹមអត្រា ១១,៣៨% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។


ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៣ ដល់ត្រីមាសទី៣ ឆ្នាំ២០២១ (គិតជាភាគរយ)



ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១-ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាប ក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ




ក.២.២-ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០១៧	២០១៨	២០១៩	២០២០	ត្រីមាសទី៣ ឆ្នាំ២០២១	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ជីវភាព	២៧១.៣១៧	៣០១.៨៣៤	៣២១.២១២	៣៣៣.០៩៩	៣៤៨.២៧៦	៨១,៨៥៣%
អាជីវកម្ម	៥៥.៨៩១	៥៨.៧៨៩	៦២.៣៦៦	៦៨.១៣៦	៧០.៥៩២	១៦,៥៩០%
អង្គការរដ្ឋ	៦៥៥	៦៦៤	៦៩៦	៧៤៤	៨២១	០,១៩៣%
អ្នកលក់ទឹក	០៨	០៧	០៧	១០	១១	០,០០២%
តំណាងចែកចាយ	២០	២១	១៧	១៤	១៤	០,០០៣%
Standpipe	-	១៤	១៧	១៧	១៧	០,០០៤%
បន្ទប់ជួល	៥.៣៩៧	៥.៧០៣	៥.៧៥២	៥.៧៥៩	៥.៧៥៨	១,៣៥៣%
សរុប	៣៣៣.២៨៨	៣៦៧.០៣២	៣៩០.០៦៧	៤០៧.៧៧៩	៤២៥.៤៨៩	

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះកិច្ច (ត)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី៣ ឆ្នាំ២០២១		ត្រីមាសទី៣ ឆ្នាំ២០២០		ត្រីមាសទី៣ ឆ្នាំ២០១៩	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៧០.៥៣៨.៣៤០	៦១,១៩%	៧១.០៥៣.៧៨៩	៨២,០៦%	៥៥.៧៦២.១១១	៨៧,២២%
២	កម្រៃពីការសាងសង់	៧.៥០៣.៤៤១	៦,៥១%	៧.៨៣៨.១២០	៩,០៥%	១.៨៥៧.៦៦៧	២,៩១%
៣	ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	៣៧៧.៨៦០	០,៣៣%	-	-	១.៨៥៨.៥៥៨	២,៩១%
៤	ចំណូលផ្សេងៗ	៣៦.៨៦២.៩២១	៣១,៩៨%	៧.៦៩៣.១៦២	៨,៨៩%	៤.៤៥២.៨៦៣	៦,៩៧%
ចំណូលសរុប		១១៥.២៨២.៥៦២		៨៦.៥៨៤.០៧១		៦៣.៩៣១.១៩៩	



ផ្នែកទី៣:
របាយការណ៍ហិរញ្ញវត្ថុ
ដែលត្រូវពិនិត្យឡើងវិញ
ដោយសវនករឯករាជ្យ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(Co.០៨៣៩ E/២០១២)
(មុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និង
រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

មាតិកា	ទំព័រ
សេចក្តីផ្តើមការណែនាំរបស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២-៣
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៤-៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៦-៧
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៨-៩
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១០-២៣
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២៤-២៥


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ត្រីមាស និងរយៈពេល៩ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់សង្ខេបលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល") បានបង្ហាញនូវភាពសមស្របគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល"។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល



ឧប នារ៉ា
អគ្គនាយក



លេង ម៉ូលីលេង
ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ



ស៊ី សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២០ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១.៦៧២.០២៩.៤៧៨	១.៥៧៣.៦០២.០៩៩
ទ្រព្យសកម្មអរូបី		១២.៧២០.៨៤៥	១៣.០៨៣.២០៤
ទ្រព្យសកម្មរយៈពេលវែងសរុប		១.៦៨៤.៧៥០.៣២៣	១.៥៨៦.៦៨៥.៣០៣
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១៥៧.៣១៣.០៧៩	៧៨.៦១២.៨៨៨
គណនីរក្សាទុនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១៩៥.៥៤៣.៥៩៦	២៥.៦៤២.២០៦
ទ្រព្យសកម្មកិច្ចសន្យា	៥	៤៨.៤៩៨.២៩០	៤២.៩២២.៥៤៧
គណនីទាញយកឱ្យបញ្ចេញ		៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី		៦៩.១៦៨.៤៩០	៦៧.៩៣៩.៧១៤
គណនីទាញយកឱ្យបញ្ចេញ		-	៤.៦៤៣.៣២៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៧៣.៩៥៧.៦២៦	៥០.២១៥.៥០៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៥៥២.៤៧៧.៧៣២	២៧៧.៩៣២.៨៣៧
ទ្រព្យសកម្មសរុប		២.២៣៧.២២៨.០៥៥	១.៨៦៤.៦១៨.១៤០
បុលធន និងបំណុល			
បុលធនរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ			
ដើមទុន		៦១៩.៣១៥.៨៨៦	៥៤១.២២៧.២៨២
ទុនបម្រុង		៤១៨.០៣៨.៤១០	៣៥២.៤៧៣.៥៣០
ចំណេញរក្សាទុក		១០៧.៣២១.០៥៦	៨៨.៣៥១.៨៤៥
បុលធនសរុប		១.១៤៤.៦៧៥.៣៥២	៩៨២.០៥២.៦៥៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២០ គិតជាពាន់រៀល
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៦	៦៨៨.១៦៩.៤២៩	៥១៧.២៨៨.៤០៣
ជំនួយពន្យារឆ្នាំរដ្ឋាភិបាល និងជំនួយផ្សេងៗ		១៧.៣១៤.៦៦៣	១៨.៨២២.០៩៣
បំណុលពន្ធពន្យារ		៦៨.៧៩៧.៦០៣	៦២.៥០៦.៦៨៧
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៧	៦៨.៣៦៤.៤៦៦	៦៩.១៩៩.៨៣៦
បំណុលរយៈពេលវែងសរុប		៨៤២.៦៤៦.១៥៧	៦៦៧.៨១៦.៩៨៩
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីប្រើប្រាស់ផ្សេងៗ	៧	២០៤.៨៧៧.០០៨	១៩៦.៥៩៩.៨០៥
ប្រាក់កម្ចី	៦	២៤.៧៤៦.៨៣៦	៣០.៨៤៧.១៧៣
បំណុលកិច្ចសន្យា	៥	២.៧៧០.៤១២	៣.៦១៦.៥៦៦
បំណុលពន្ធលើប្រាក់ចំណូល		១៧.៥១២.២៩០	២៧.៦៨៨.៩៩០
បំណុលរយៈពេលខ្លីសរុប		២៤៩.៩០៦.៥៤៦	២៥៨.៧៥២.៥៣៤
បំណុលសរុប		១.០៩២.៥៥២.៧០៣	៨៨៦.៥៦៩.៤៨៣
មូលធន និងបំណុលសរុប		២.២៣៧.២២៨.០៥៥	១.៨៦៤.៦១៨.១៤០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
រួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មាន
ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្រាប់រយៈពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
		៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
		គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូល:					
ចំណូលពីការលក់	៨	៧០.៥៣៨.៣៤០	៧១.០៥៣.៧៨៩	២០៥.៦៩៩.០៣៧	២០៥.០៥៩.០៥៨
កម្រៃពីការសាងសង់		៧.៥០៣.៤៤១	៧.៨៣៨.១២០	១៩.៥៣២.៥៨០	១៤.៩៩០.៩២៤
ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ		៣៧៧.៨៦០	-	៦២១.៦៩៨	-
ចំណូលផ្សេងៗ		៣៦.៨៦២.៩២១	៧.៦៥៣.១៦២	៥០.៦១៤.៥៨០	១៧.៤៣៣.៧៤៦
		<u>១១៥.២៨២.៥៦២</u>	<u>៨៦.៥៤៥.០៧១</u>	<u>២៧៦.៤៦៧.២៩៥</u>	<u>២៣៧.៤៨៣.៧២៨</u>
ចំណាយ:					
ចំណាយលើសម្រាប់ស្រាបៀរ និងស្រាបៀរ		(១៤.៣២២.៧៨៤)	(១២.៥២៥.៣១០)	(៤០.៤៥៥.៤៨០)	(៣៧.៩៣៤.៨៤៥)
ចំណាយផ្ទៃក្នុង		(៩.៤៨៣.១៨២)	(៨.៦៦៧.៨៤១)	(២៧.២៩៦.១៦៨)	(២៧.៥៥៩.៣០០)
ចំណាយលើអត្ថប្រយោជន៍					
និយោជិក		(១៥.២៤៨.០៧៦)	(១៣.៦២៤.៦៧៥)	(៤៦.២១៦.៥៣៣)	(៤១.៥៨៤.០៥៩)
ចំណាយវត្ថុធាតុដើមសម្រាប់					
ផលិតទឹកស្អាត		(២.២៩៥.៣០១)	(៣.១៧៧.៩៨៨)	(៦.៨៣៤.៣០៨)	(៧.១៧៣.៧៨០)
ចំណាយវត្ថុធាតុដើមសម្រាប់					
តភ្ជាប់បណ្តាញទឹក					
តាមគោលដៅ		(៩៥៦.៦៤៨)	(៦៣៥.៨៧០)	(២.១៩៧.១៦២)	(១.៨១៦.៤១០)
ចំណាយជួសជុល និងថែទាំ		(២.០៧៦.៤៦០)	(២.១៦៥.៥៨៣)	(៥.១៣២.៦៤៨)	(៧.៤០៣.៨៩៨)
ចំណាយសេវាសាងសង់		(២.៨៤៤.៦៦៩)	(៦.២៧៨.៨៨៤)	(១៣.២៩៤.៧០៩)	(១១.៨៧០.១៨១)
ឱនភាពលើឥណទានផ្តល់					
ឱ្យបុគ្គលិក		-	៣១៣.០៤៩	-	១៣០.៤៣៧
ចំណាយប្រតិបត្តិការផ្សេងៗ		(២.២៥៥.៨៧៤)	(១.៣២៩.៩១២)	(៦.៩៥៩.០៥៧)	(៥.៧១៩.១៣៤)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	(៥៥២.១៦២)	-	(៦៣៦.៨៦២)
		<u>(៤៥.៤៨២.៥៦៥)</u>	<u>(៤៨.៦៨៨.៨៤៦)</u>	<u>(១៤៨.៣៨៦.០៣៥)</u>	<u>(១៤១.២៦៨.០០២)</u>
ចំណេញប្រតិបត្តិការ		៦៩.៧៩៩.៩៩៧	៣៧.៨៥៦.២២៥	១២៨.០៨២.៨៦០	៩៦.២១៥.៧២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី		
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០	៣០ ខែកញ្ញា ២០២១	៣០ កញ្ញា ២០២០	
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	
ចំណូលការប្រាក់	៩	៣.១៣៧.១២២	២៤៦.៥៤៤	១១.៩៤៦.៥៩៩	៣.១៧០.២៨៨
ចំណាយការប្រាក់	១០	(១.០៥៥.២៥៧)	(៧.០៦៧.៤៨៥)	(៧.២៣៨.២២៩)	(១២.៥៧៧.០០៤)
ចំណេញមុនបង់ពន្ធ		៦៧.៨៨១.៤៦២	៣១.០៧៥.២៨៤	១៣២.៧៩១.២៣០	៨៦.៨០៩.០១០
ពន្ធលើប្រាក់ចំណូល	១១	(៨.១៤២.៧៨២)	(៣.៩៣៤.៤៤២)	(២៥.៤៧០.១៧៤)	(១៧.២៤២.៩៧៥)
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗក្នុងគ្រា		៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២	១០៧.៣២១.០៥៦	៦៩.៥៦៦.០៣៥
ចំណេញក្នុងមួយភាគហ៊ុន របស់ភាគហ៊ុនិក រ.ទ.ស.ក					
ចំណេញក្នុងមួយភាគហ៊ុន គោល (គិតជាប្រាក់រៀល)		៦៨៦,៨៦	៣១២,០៦	១.២៣៣,៩៦	៧៩៩,៨៦
ចំណេញក្នុងមួយភាគហ៊ុន ថយចុះ (គិតជាប្រាក់រៀល)		៦៨៦,៨៦	៣១២,០៦	១.២៣៣,៩៦	៧៩៩,៨៦

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លម្អិតប្រចាំឆ្នាំរបស់សម្របច្របូបចំឆ្នាំ២០២១
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២១		៥៤១.២២៧.២៨២	៣៥២.៤៧៣.៥៣០	៨៨.៣៥១.៨៤៥	៩៨២.០៥២.៦៥៧
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលម្អិតផ្សេងៗ ក្នុងគ្រា		-	-	១០៧.៣២១.០៥៦	១០៧.៣២១.០៥៦
ប្រតិបត្តិការជាមួយម្ចាស់ ក្រុមហ៊ុន					
ការបន្ថែមដើមទុន		៧៨.០៨៨.៦០៤	-	-	៧៨.០៨៨.៦០៤
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១២	-	៦៥.៥៦៤.៨៨០	(៦៥.៥៦៤.៨៨០)	-
		-	-	(២២.៧៨៦.៩៦៥)	(២២.៧៨៦.៩៦៥)
ប្រតិបត្តិការជាមួយម្ចាស់ ក្រុមហ៊ុនសរុប		៧៨.០៨៨.៦០៤	៦៥.៥៦៤.៨៨០	(៨៨.៣៥១.៨៤៥)	៥៥.៣០១.៦៣៩
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១០៧.៣២១.០៥៦	១.១៤៤.៦៧៥.៣៥២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៥ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

	កំណត់ សម្គាល់	ដើមខួរ គិតជាពាន់រៀល	ខួរបប្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០		៥៤១.២២៧.២៨២	៣៣៩.១៨៨.៤៤៤	៣៣.២៩១.៩១៣	៩០៣.៧០៧.៦៣៩
ចំណេញក្នុងគ្រា តំណាងឱ្យ លទ្ធផលលក្ខិតផ្សេងៗ ក្នុងគ្រា		-	-	៦៩.៥៦៦.០៣៨	៦៩.៥៦៦.០៣៨
ប្រតិបត្តិការជាមួយម្ចាស់ ក្រុមហ៊ុន					
ការផ្ទេរទៅធនាគារដឹកខួរបប្រុង ភាគលាភ	១២	-	១៣.២៨៨.០៨៦	(១៣.២៨៨.០៨៦)	
		-	-	(២០.០០៣.៨២៧)	(២០.០០៣.៨២៧)
ប្រតិបត្តិការជាមួយម្ចាស់ ក្រុមហ៊ុនសរុប					
		-	១៣.២៨៨.០៨៦	(៣៣.២៩១.៩១៣)	(២០.០០៣.៨២៧)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		៥៤១.២២៧.២៨២	៣៥២.៤៧៦.៥៣០	៦៩.៥៦៦.០៣៨	៩៦៣.២៦៩.៨៥០

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល គួរតែអានជាមួយនិងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៥ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

	មិនបានធ្វើសវនកម្ម	
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
	គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ចំណេញមុនបង់ពន្ធ	១៣២.៧៩១.២៣០	៨៦.៨០៩.០១០
ដើរធុកម្មលើ៖		
លៃសំទ្រល្បសកម្មរដ្ឋ	១.២៥៧.៧៧៥	១.៤០៥.៩៥៧
លៃសំទ្រល្បសម្បត្តិ រោងចក្រ និងបរិក្ខារ	៣៩.១៩៧.៦៧៥	៣៦.១២៨.៤៤៤
លៃសំទ្រយន្តការណ៍រដ្ឋាភិបាល និងទំនិញផ្សេងៗ	(១.៥០៧.៤៣០)	(១.៦៣៥.២៦៧)
ឱនភាពលើឥណទានផ្តល់ឱ្យបុគ្គលិក	-	(១៣០.៤៣៧)
ការជម្រះបញ្ជី៖		
- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៣៥.៩៧៧	១.៤៨៣.៦៧៣
ចំណូលការប្រាក់	(១.៧៩៨.៥១០)	(៧៨៨.០១៥)
ចំណាយការប្រាក់	៤.៨១៥.០៩២	៣.៦៧១.៨៣៨
(ចំណេញ)/ខាតសុទ្ធមិនពិតពីការប្តូររូបិយប័ណ្ណ	(៤.០១០.៨៤៥)	៩.១៤២.៥៣៩
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	១៧០.៨៨០.៩២៤	១៣៦.៥១៨.១៤៦
(កើនឡើង)/ថយចុះសន្និធិ	(៧៨.៧០០.១៩១)	២១.៧៣៩.៩៩២
កើនឡើងគណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ	(៤០.៥៦៤.៦៣៨)	(៣០.៦៥៧.៣៩៨)
កើនឡើង/ថយចុះ)គណនីប្តូរឆ្លងពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	២៨.៨៨៤.១៤៤	(៩៥.២១០.៥៤៩)
កើនឡើងទ្រព្យសកម្មកិច្ចសន្យា	(៥.៥៧៥.៧៤៣)	(២៣.៧៩៣.៣៨៣)
(ថយចុះ)កើនឡើងបំណុលកិច្ចសន្យា	(៨៤៦.១៤៤)	១.៧៤០.១៧៥
កើនឡើងប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៣.១៦៨.៦៣០	៣.៤៦២.៦៥៨
សាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ	៧៧.២៤៦.៩៧២	១៣.៧៩៩.៦៤១
ពន្ធលើប្រាក់ចំណូលបានបង់	(២៤.៧១២.៥៦២)	(៨.៦២១.៥៣៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	៥២.៥៣៤.៤១០	៥.១៧៨.១០២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

	មិនបានធ្វើសវនកម្ម	
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
	គិតជាពាន់រៀល	គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ		
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(១៨៤.៥៩៣.០១២)	(៩០.៦១០.៥៨២)
ការទិញទ្រព្យសកម្មអរូបី	(៨៧៨.៩៨៥)	(២៥៦.៧៣៩)
ទ្រព្យសកម្មរងរំលោភប្រព្រឹត្តិលើកស្តារត្រូវប្តូរ	(៧៨.១៩២.២៦០)	-
កើនឡើងការវិនិយោគរយៈពេលខ្លី	(១.២២៤.៧៧៦)	(១៨.០៨៦.២៤០)
ការប្រាក់ដែលបានធ្វើមូលធនកម្មលើទ្រព្យសកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់	(៣.៧១៤.០៦៧)	(២.៦៤៩.៦៤៦)
ការប្រាក់បានទទួល	១.១៤៣.៦៣៥	៨៧៩.០៣៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	<u>(២៦៧.៤៦៣.៤៦៥)</u>	<u>(១១០.៧២៤.១៧៣)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		
សាច់ប្រាក់បានមកពីការបង្កើនដើមទុន	៧៨.០៨៨.៦០៤	-
ភាគលាភបានបង់	(៣.៤១៨.០៤៥)	(១៤.៨៨៥.៣៦០)
សាច់ប្រាក់ទទួលបានពីកម្ចី	១៩៧.៤៦៣.៦៤២	១៥៥.១៥២.៥៣៧
ការប្រាក់បានបង់	(៤.៨៦៦.៧១៨)	(១.៥៧៣.៦៤៥)
ការបង់សងប្រាក់កម្ចី	(២៨.៥៩៦.៣០៧)	(២៦.៩៧២.០១២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន	<u>២៣៨.៦៧១.១៧៦</u>	<u>១១១.៧២១.៥២០</u>
កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	<u>២៣.៧០៧.១២១</u>	<u>៦.១៧៥.៤៤៧</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមគ្រា	<u>៥០.២១៥.៥០៥</u>	<u>៥៥.២១២.០៧០</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា	<u>៧៣.៩២២.៦២៦</u>	<u>៦១.៣៨៧.៥១៧</u>

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល គួរកែរកនជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចុះ
សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងព័ត៌មាន
ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**គំនិតសម្គាល់ស៊ីស៊ីមានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (រ.ទ.ស.ភ) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម Co. ០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអាគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវវិភាគដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ

២. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ មិនត្រូវបានធ្វើសវនកម្មទេ ហើយត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

រដ្ឋាករទឹកស្វយ័តកម្រុចភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

២. មូលដ្ឋាននៃការរៀបចំ (ត)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនរួមបញ្ចូលគ្រប់កំណត់សម្គាល់ទាំងឡាយណាដែលជាទូទៅត្រូវបានរួមបញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយ ប៉ុន្តែ កំណត់សម្គាល់ពន្យល់មួយចំនួនត្រូវបានរួមបញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការ ដែលមានសារៈសំខាន់ដល់ការយល់ដឹងពីប្រែប្រួលក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដំណើរការរបស់ រ.ទ.ស.ភ តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនាការិយបរិច្ឆេទមុន។ អាស្រ័យហេតុនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសេចក្តីប្រកាសជាសាធារណៈនានា ដែលបានធ្វើឡើងដោយរបស់ រ.ទ.ស.ភ នៅអំឡុងស្រាវជ្រាវការណ៍ចន្លោះពេល។

គោលនយោបាយគណនេយ្យដែលបានអនុវត្ត គឺមានភាពដូចគ្នាទៅនឹងការិយបរិច្ឆេទហិរញ្ញវត្ថុមុន និងស្រាវជ្រាវការណ៍ចន្លោះពេលដែលពាក់ព័ន្ធ។

៣. កត្តារដ្ឋបាល ឬ បង្គំ

លើកលែងតែត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ប្រតិបត្តិការរបស់ រ.ទ.ស.ភ មិនត្រូវបានរងផលប៉ះពាល់ជាសារវន្តដោយកត្តារដ្ឋបាល ឬ រដ្ឋនោះទេ។

៤. ប្រែប្រួលសម្បត្តិ រោងចក្រ និងមរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ កញ្ញា ២០២០ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រាឆ្នាំ	២.០៧៥.៣៦៩.៣៤៥	១.៨២៧.៥៧៩.៤៩៤
ការទិញបន្ថែម	២៦៦.៤៩៩.៣៣៩	២៤៩.៩៣៣.០៤២
ការផ្ទេរទៅទ្រព្យសកម្មរដ្ឋ	(១៦.៤៣១)	(១.៥៩១.១៤៤)
ការផ្ទេរទៅគណនីអតិថិជនពាណិជ្ជ និងគណនីប្រវត្តិ ទទួលរៀបរយ *	(១២៨.៧២១.៨៧៧)	-
ការដោះចេញពីបញ្ជី	(១៣៩.៩៧៧)	(៩៩២.០៤១)
សមតុល្យចុងគ្រាឆ្នាំ	<u>២.២១២.៩៩៤.៣៩៩</u>	<u>២.០៧៥.៣៦៩.៣៤៥</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើគំរូរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៤. ប្រព័ន្ធសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ កញ្ញា ២០២០ គិតជាពាន់រៀល
វិលសំបង្ហូរ		
សមតុល្យដើមគ្រាឆ្នាំ	៥០១.៧៦៧.២៤៦	៤៥៣.៥៤៧.៩៤៤
វិលសំបង្ហូរគ្រាឆ្នាំ	៣៩.១៩៧.៦៧៥	៤៤.២១៩.៣០២
សមតុល្យចុងគ្រាឆ្នាំ	<u>៥៤០.៩៦៤.៩២១</u>	<u>៥០១.៧៦៧.២៤៦</u>
តម្លៃយោង		
សមតុល្យចុងគ្រាឆ្នាំ	<u>១.៦៧២.០២៩.៤៧៨</u>	<u>១.៥៧៣.៦០២.០៩៩</u>

• ទាំងនេះគឺជាការប្រកាសឱ្យប្រើប្រាស់ទ្រព្យកណ្តាល ដែលទាក់ទងនឹងការសាងសង់កំពុងដំណើរការដែលបានធ្វើមូលធនកម្មនៅ ការិយាល័យទី១មុន ដែលការគ្រប់គ្រងទៅលើទ្រព្យសម្បត្តិទាំងនោះ មិនទាន់បានប្រគល់ទៅ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅឡើយទេ។ គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ បានកែតម្រូវដោយកាត់ប្រាក់ក្រឡប់បុរេប្រទានឱ្យកណ្តាលទាំងនេះ ពីការសាងសង់កំពុងដំណើរការ ទៅគណនីត្រូវទទួលផ្សេងៗ សម្រាប់ត្រីមាសទី១នៃឆ្នាំ២០២១។

ក្នុងកំឡុងត្រីមាស និងសម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដោយទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល
ការទិញបន្ថែម	២៦៦.៤៩៩.៣៣៩	១៦៣.០៦២.៤៩១
ទ្រព្យសកម្មរងគ្រោះពីរោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ	(៧៨.១៩២.២៦០)	-
កើនឡើងគណនីកណ្តាល និងប្រាក់តាមប្រតិបត្តិការ	-	(៦៩.៤០២.២៦៣)
មូលធនកម្មលើការប្រាក់លើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់	(៣.៧១៤.០៦៧)	(២.៦៤៩.៦៤៦)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	<u>១៨៤.៥៩៣.០១២</u>	<u>៩០.៦១០.៥៨២</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៥. ប្រសូលកម្មកិច្ចសន្យា ឬ (បំណុលកិច្ចសន្យា)

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ គិតជាពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២១ គិតជាពាន់រៀល
ប្រសូលកម្មកិច្ចសន្យា		
ប្រសូលកម្មកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	៤.០៧៩.៨០៦	៤.៨៦១.២៧០
ប្រសូលកម្មកិច្ចសន្យាទាក់ទងនឹងការលក់ទឹកស្អាត	៤៤.៤១៨.៤៨៤	៣៨.០៦១.២៧៧
	<u>៤៨.៤៩៨.២៩០</u>	<u>៤២.៩២២.៥៤៧</u>
បំណុលកិច្ចសន្យា		
បំណុលកិច្ចសន្យាទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់	២.៧៧០.៤១២	៣.៦១៦.៥៦៦

៦. ប្រាក់កម្ចី

	រូបិយប័ណ្ណ	អប្បការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន្ត	តម្លៃរយោង
នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១				៥៤៨.១៣៥.៥៧៦
បោះពុម្ពឃ្លី				
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦				
09 S	ដុល្លារអាមេរិក	០,៩០០% - ០,៦១០%	២០៣៨	៧៥.៩៣៦.៩០៤
ធនាគារវិនិយោគអឺរ៉ុប (EIB)	ដុល្លារអាមេរិក	០,៩៦៥%	២០៤៨	១២១.៤២៦.៧៣៨
ទូទាត់សង				
ថ្លៃដើម				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(១.៧២៨.៥៦៦)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(២.៣៧៩.១១៩)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៨				
03 S	អឺរ៉ូ	០,៨៨០%	២០២១	(៤.៩៧៨.៤០០)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១				
09 F	អឺរ៉ូ	០,២៨០%	២០២៤	(១៩.៨១០.២២២)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើតំណែងហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៩. ប្រាក់កម្ចី (ត)

	រូបិយប័ណ្ណ	អប្បការប្រាក់ ធម្មតា	ឆ្នាំនៃកាល វសាន្ត	កន្លែងរោង
ការប្រាក់				
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	យ៉េន	០,៦៦០%	២០៤៩	(៣២២.៣០២)
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	SDR	១,៦៥០%	២០៣៧	(៦៣៧.៨៨៨)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១០៧៩ ០៣ S	រ៉ឺរូ	០,៨៨០%	២០២១	(២២.២២៣)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	រ៉ឺរូ	០,២៥០%	២០២៥	(២១០.៣១៣)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	(២.៦៦០.១៣៨)
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៥០០%	២០៣៨	(៤៣០.២៦០)
		០,៦១០% -		
ធនាគារវិទិយោគអឺរ៉ុប ("EB")	ដុល្លារអាមេរិក	០,៩៦៥%	២០៤៨	(៥៨៣.៥៩៧)
ការប្រាក់បង្ក				៤.៨១៥.០៨៧
ចំណេញតិចពីការប្តូររូបិយប័ណ្ណ				(២៤.១៣៤)
ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណ				(៤.០១០.៨៨៨)
សរុបថ្លៃថ្នូរ ៣០ ខែកញ្ញា ឆ្នាំ២០២១				៧១២.៥៩៦.២៦១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើកំណត់ហិរញ្ញវត្ថុសង្ខេបចន្លោះកាល
សម្រាប់ត្រីមាស និងរយៈកាល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៧. គណនីអ្នកផ្គត់ផ្គង់កាណិជ្ជកម្ម និងគណនីអ្នកបម្រុងទុក

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២១ ពិតប្រាកដរៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២០ ពិតប្រាកដរៀល
រយៈពេលវែង៖		
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសាងវិញ	៦៨.៣៦៤.៤៦៦	៦៨.១៩៥.៤៣៦
រយៈពេលខ្លី៖		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម ភាគីទី៧	៥៧.៥៤៦.៣៣៤	៧៨.១២៣.៨៣៣
គណនីត្រូវបង់ផ្សេងៗ		
ប្រាក់លើកទឹកចិត្តបុគ្គលិកបង្ក	៦.៧៦៤.១៧១	៤.៧៤៣.៤២៧
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៥០.០៣៦.៨៦៥	៣៨.៥២៤.៣២២
ប្រាក់តាមប្រតិបត្តិការ	៦៧.៣៥០	៦៧.៣១៣
ភាគលាភដែលត្រូវបង់	-	១៧.០០៣.២៥៤
ពន្ធត្រូវបង់ផ្សេងៗ	៣២៨.៩១៦	៥៨៤.៧៥១
ចំណាយបង្ក	៦.០៣១.៥១៥	៧.១៥១.២៤៨
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៤.០៥៧.៤៤៥	៦.៣៦១.៥៤៧
	<u>១០៧.៣៣០.៦៧០</u>	<u>៧៨.៤៧៥.៤៧២</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (រយៈពេលខ្លី)	<u>៦២.៥៨៣.០០៤</u>	<u>១៥៦.៥៩៩.៤០៥</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (រយៈពេលវែង និងរយៈពេលខ្លី)	<u>៦៧៣.២៤១.៤៧៤</u>	<u>២២១.៧៩៥.៦៤១</u>

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយល់ព្រមលុបចោលភាគលាភដែល
ត្រូវបង់ដោយ រ.ទ.ស.ក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំនួន៣៦.៣៧២.១៧៧.០០០រៀល និងបានឆ្លុះ
បញ្ចាំងជាចំណូលផ្សេងៗ ក្នុងត្រីមាស និងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើតម្លៃហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៧. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (ត)

រួមបញ្ចូលក្នុងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ គឺជាប្រាក់កម្ចី ដែលមិនទាន់បានបញ្ចេញ ពីអ្នកខ្ចីរបស់ រ.ទ.ស.ភ សម្រាប់គោលបំណងកម្ពស់ប្រាក់ ដែលត្រូវដោយអ្នកផ្គត់ផ្គង់ ទៅលើចំណាយជាប់កិច្ចសន្យា ដែលបានបង្ហាញ នៅកំណត់សម្គាល់ ១៦។ ការកត់ត្រាម្ខាងទៀត ត្រូវបានទុះបញ្ចាំង នៅក្នុងគណនីត្រូវទទួលផ្សេងៗនាថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១

៨. ចំណូល

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	២៩.៤០២.៣២៩	២៩.២៧១.៧៩៤	៨៣.៦៦៣.៨៩៦	៨២.៣៧២.៤៤៩
- អ្នកប្រើប្រាស់ជាលក្ខណៈ អាជីវកម្ម	៣១.០៥៤.១៥១	៣៣.៣៣៩.៥៦០	៩៣.៣៣៤.៥៧៧	៩៩.៤៨៩.៤១១
- ស្ថាប័នរដ្ឋបាលសាធារណៈ	៣.២២៧.៩៧២	៣.៤០៧.១៤៣	១៣.៩១៦.១២៣	១២.៤២៣.៧១៨
- អាជ្ញាធររដ្ឋស្វយ័តនានា	១២១.៨៥៤	១៤៤.៤២០	៣៩៩.៨៨៦	៤១៨.៧០៩
- អ្នកបោះដុំ	២.១៧៧.០០៨	២.៣២៧.៣៧៣	៦.៧០៦.០៨៦	៦.២៤២.៩២១
បង្គត់ភាពខុសគ្នាលើប្រាក់ ចំណូលពីការលក់ទឹកស្អាត	១៦.២៨២	១៦.៦៩០	៤៨.២០៧	៤៨.១២៦
ជក៖ ការលុបចោលវិក្កយបត្រ	(៩៣៣.៩៦៤)	(១.០៩២.១៤១)	(២.៦៧៩.៧៤៦)	(១.៧១៥.៧០១)
	៦៩.៨៦៨.៦២៨	៦៧.៨៤០.៨៧៩	១៩៩.៣៤៤.៩៨៩	១៩៩.២៤០.៤២៤
ចំណូលបានពីការភ្ជាប់បណ្តាញ ទឹកស្អាតតាមផ្ទះ	៣.៤៨៨.៨១៨	២.២១២.៩៨៩	៧.១៥៣.៩២៥	៧.១០៥.៨៥៨
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.១៣៩.៨៩១	៩៤៩.២១៦	៣.១១១.៥៣៦	២.៥៤១.២០២
ការលក់គ្រឿងបន្លាស់ និង នាឡិកាទឹក	៤៤.០០៣	៤០.៧០៥	៨៤.៥៨៧	១៣១.៨៧៣
	៧០.៥៧៨.៣៤០	៧១.០៥៣.៧០៩	២០៥.៦៩៩.០៣៧	២០៥.៦៩៩.០៥៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបមធ្យមនោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

៩. ចំណូលការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល
ចំណូលការប្រាក់ពីប្រាក់ បញ្ញើនៅធនាគារ	៦៥៨.២៨៦	២៤៦.៥៤៤	១.៧៥៨.៥១០	៧៥៨.០១៥
ចំណូលមិនពិតពីការប្តូរ រូបិយប័ណ្ណ	២.៤៧៨.៤៣៦	-	១០.១៤៨.០៨៩	២.៤១២.២៧៣
	<u>៣.១៣៧.១២២</u>	<u>២៤៦.៥៤៤</u>	<u>១១.៩០៦.៥៩៩</u>	<u>៣.១៧០.២៨៨</u>

១០. ចំណាយការប្រាក់

	មិនបានធ្វើសវនកម្ម រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		មិនបានធ្វើសវនកម្ម រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល	៣០ កញ្ញា ២០២១ គិតជាពាន់រៀល	៣០ កញ្ញា ២០២០ គិតជាពាន់រៀល
ចំណាយការប្រាក់លើប្រាក់កម្ចី ខាតមិនពិតពីការប្តូររូបិយប័ណ្ណ	១.៧៦២.៦០៥	១.៣៥១.៥៣៧	៤.៨១៥.០៥២	៣.៦៧១.៤៣៨
លើប្រាក់កម្ចី	៥៤៥.១២៦	៦.៧២០.២៧៥	៦.១៣៧.២០៤	១១.៥៥៤.៨១២
ការប្រាក់ដែលបានធ្វើមូលធន កម្មលើទ្រព្យសកម្មមាន លក្ខណៈសារ្យត្រូវប្រាក់	<u>(១.២៥២.៤៧៤)</u>	<u>(១.០០៤.៣២៧)</u>	<u>(៣.៧១៤.០៦៧)</u>	<u>(២.៦៤៩.៦៤៦)</u>
	<u>១.០៥៥.២៥៧</u>	<u>៧.០៦៧.៤៨៥</u>	<u>៧.២៣៨.២២៩</u>	<u>១២.៥៧៧.០០៤</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបមធ្យមរយៈពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

១១. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងទឹកប្រាក់ដែលបានគណនា ដោយយកប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលរាយការណ៍ចន្លោះពេល គុណនឹងអត្រាពន្ធលើប្រាក់ចំណូលមធ្យមប្រចាំឆ្នាំដែលបានរំពឹងទុកសម្រាប់ពេញមួយឆ្នាំសារពើពន្ធ ដែលបានប៉ាន់ស្មានដ៏សមស្របបំផុតរបស់គណៈគ្រប់គ្រង ហើយធ្វើនិយ័តកម្មលើផលប៉ះពាល់ពន្ធលើ ឯកត្តាមួយចំនួនដែលបានទទួលស្គាល់ទាំងស្រុងក្នុងគ្រា។ ដូច្នោះ អត្រាពន្ធប្រសិទ្ធភាពនៅក្នុងព័ត៌មានហិរញ្ញវត្ថុចន្លោះពេល អាចខុសគ្នាពីការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងលើអត្រាពន្ធប្រសិទ្ធភាពសម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

អត្រាពន្ធប្រសិទ្ធភាពរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និង រយៈពេល៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ គឺ ១៩% (សម្រាប់ត្រីមាស និងរយៈពេល៩ខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គឺ ២០%) ។ បម្រែបម្រួលអត្រាពន្ធប្រសិទ្ធភាព កើតឡើងជាចម្បងដោយសារការទទួលស្គាល់នៃបំណុលពន្ធពន្យារក្នុងត្រីមាសមុន។

១២. ភាគលាភ

	មិនបានរៀនវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទទួលស្គាល់ក្នុងគ្រា		
ភាគលាភក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែមីនា ២០២១រៀល ក្នុងមួយភាគហ៊ុនធម្មតា	២២.៧៨៦.៩៦៥	-
ភាគលាភក្នុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ២០២០រៀល ក្នុងមួយភាគហ៊ុនធម្មតា	-	២០.០០៣.៨២៧
	<hr/>	<hr/>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

១៣. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

1.9.ស.ក មានប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធជូនខាងក្រោម៖

(ក) ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល

សាជីវកម្មដែលភ្ជាប់ទៅនឹងរាជរដ្ឋាភិបាល គឺមានពាក់ព័ន្ធជាមួយ 1.9.ស.ក ដែលត្រូវបានកាន់កាប់ ភាគហ៊ុនដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាល ត្រូវបានសំដៅទាំងស្រុងជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹង 1.9.ស.ក។

រាជរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជាភាគីពាក់ព័ន្ធជាមួយនឹង 1.9.ស.ក។ 1.9.ស.ក បានធ្វើប្រតិបត្តិការជាមួយស្ថាប័នជាច្រើន ដែលរួមមានមិនត្រឹមតែការទិញទំនិញប៉ុណ្ណោះទេ ថែមទាំងរួមមានការប្រើប្រាស់ទឹកជាសាធារណៈ និង ការដាក់ប្រាក់បញ្ញើ។

រាល់ប្រតិបត្តិការទាំងអស់ដែលបានកត់ត្រាដោយ 1.9.ស.ក ជាមួយស្ថាប័នរាជរដ្ឋាភិបាលដែល ពាក់ព័ន្ធ គឺត្រូវបានធ្វើឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ 1.9.ស.ក ស្តីពីលក្ខន្តិកៈណាមួយ ឬលក្ខន្តិកៈ ណាមួយប្រហាក់ប្រហែលនឹង ស្ថាប័នផ្សេងទៀត ដែលមិនមែនជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ លើក លែងតែមានការបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

1.9.ស.ក បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹកដែលជាផ្នែកមួយនៃ ប្រតិបត្តិការធម្មតារបស់ខ្លួន។ សេវាកម្មទាំងនេះត្រូវបានអនុវត្តជាប្រចាំ លើលក្ខន្តិកៈពាណិជ្ជកម្មដែលត្រូវ បានអនុវត្តជាមួយ អតិថិជនទាំងអស់។ ប្រតិបត្តិការទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខន្តិកៈ ណាមួយដែលមិនខុសគ្នាជាសារវន្តពីប្រតិបត្តិការជាមួយភាគីដែលមិនពាក់ព័ន្ធគ្នា។

ក្រៅពីប្រតិបត្តិការ និងសមរម្យសំខាន់ៗជាមួយបុគ្គលនីមួយៗ ដូចបានបង្ហាញនៅកន្លែងផ្សេង ទៀតនៅក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល 1.9.ស.ក មានប្រតិបត្តិការសំខាន់ៗជាសមូហភាព ប៉ុន្តែ មិនមានប្រតិបត្តិការឯកបុគ្គលឡើយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

១៣. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត)

(ខ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗសរុបត្រូវបានវិភាគដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៧២៧.៣៩៣	១.៧២៨.៣៨០

១៤. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលដៅនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនតម្លៃជាអតិបរមាសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ ក៏កាត់បន្ថយសក្តានុពលជាអប្បបរមានៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលដៅទាំងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះ គណៈគ្រប់គ្រងបានបង្កើតគោលការណ៍លម្អិតដូចជាកម្រិតនៃសិទ្ធិអំណាច ការទទួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមគោលដៅ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)**

១៤. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្ម ដែលត្រូវទទួលពីអតិថិជន។ វាយតម្លៃឥណទានមានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយបានទាបបំផុត។ សមតុល្យដែលហ្វេសក់ណាត់ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈ គ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ. ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការ បំពេញខ្វែកកិច្ចហិរញ្ញវត្ថុនៅពេលដែលផលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងទិន្នន័យកាលវេលាសន្ទនារបស់បំណុល លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមាន ស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវភាពត្រូវការប្រតិបត្តិការ ការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សាទុកទ្រព្យសាច់ ប្រាក់និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ ទាក់ទងនឹងកម្ចីជាចម្បង។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារបំណុល ហើយសំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាការប្រាក់ថេរ និងអត្រាការប្រាក់អ ថេររបស់កម្ចីដោយប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយ ហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់លើតំណែងហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)**

១៤. គោលដៅ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) តម្លៃសមស្រប

តារាងខាងក្រោមបង្ហាញពីតម្លៃយោង និងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ វា
មិនរាប់បញ្ចូលព័ត៌មានអំពីតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមិនត្រូវ
បានវាស់វែងតាមវិធីសាស្ត្រតម្លៃសមស្របទេ ប្រសិនបើតម្លៃយោង គឺជាការប៉ាន់ប្រមាណសមហេតុផលនៃ
តម្លៃសមស្រប។

គណនីអភិវឌ្ឍន៍ពាណិជ្ជកម្ម និងគណនីត្រូវទទួលបានផ្សេងៗ ទ្រព្យសកម្មកិច្ចសន្យា ឥណទានផ្តល់
ឱ្យបុគ្គលិក ការវិនិយោគរយៈពេលខ្លី សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង
គណនីត្រូវបង់ផ្សេងៗ បំណុលកិច្ចសន្យា មិនត្រូវបានបញ្ចូលក្នុងតារាងខាងក្រោមទេ។ តម្លៃយោងទាំងនេះ
គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

	តម្លៃយោង គិតជាពាន់រៀល	តម្លៃសមស្របនៃ ឧបករណ៍ហិរញ្ញវត្ថុ មិនប្រើប្រាស់ វិធីសាស្ត្រតម្លៃសមស្រប គិតជាពាន់រៀល
ប្រាក់កម្ចី		
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	៧១២.៩១៦.២៦១	៧២០.០៣១.២៣៤
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៥៤៤.១៣៥.៥៧៦	៥៥៤.០៥២.៨៦២

តម្លៃសមស្រប កម្រិតទឹក
តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមិនប្រើប្រាស់វិធីសាស្ត្រតម្លៃសមស្រប

តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រម៉ូហ្សេសាច់ប្រាក់បច្ចុប្បន្ន ដោយផ្អែក
លើអត្រាការប្រាក់ ដែលបញ្ចូលទាំងពីរអត្រាខ្លីរបស់អ្នកបោះផ្សាយលក់នៅចុងគ្រាវាយការណ៍។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

គំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
សម្រាប់ត្រីមាស និងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ (ត)

១៥. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃកាលបរិច្ឆេទនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី	
	៣០ កញ្ញា ២០២១	៣០ កញ្ញា ២០២០
	ពិតជាពាន់រៀល	ពិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៤៤៥.៣៦៧.៧៧៦	៦១២.៦១៧.៨០៧
សេវាផ្តល់ការប្រឹក្សាយោបល់	៨.៩៩៧	១១.៣២២.៧៧៦
ការទិញបំណងដៃកសិករ បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៥៧	១.០៦៣
	<u>៤៥៥.៣៧៧.៧៩០</u>	<u>៦២៣.៩៤១.៦៤៦</u>

១៦. ព័ត៌មានតាមផ្នែក

ព័ត៌មានតាមផ្នែកមិនបានបង្ហាញ ដោយសារ រ.ទ.ស.ភ បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹក សម្រាប់ប្រើប្រាស់ជាទូទៅ ដល់សាធារណជននៅក្នុងរាជធានីភ្នំពេញ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងផ្នែកអាជីវកម្មតែមួយ និងមានសង្គតិភាពស្របនឹងការអនុវត្តបច្ចុប្បន្ននៃរបាយការណ៍ថ្លៃក្នុង។ រ.ទ.ស.ភ ធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។

១៧. ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រការយកករណី

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយល់ព្រមលុបចោលភាគលាភដែលក្រុមប្រឹក្សាដោយ រ.ទ.ស.ភ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំនួន៣៦.៣៧២.១៧៧.០០០រៀល និងបានដុះបញ្ចាំងជាចំណូលផ្សេងៗ ក្នុងត្រីមាស និងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

១៨. ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុនសម្រាប់ត្រីមាស និងរយៈពេល៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

លេខបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ E/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើលិខិតមានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសហគិល្បី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា "រ.ទ.ស.ភ" នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងរបាយការណ៍ប្រាក់ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់រយៈពេល៩ខែ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលពាក់ព័ន្ធ (ត្រូវបានគេស្គាល់ថាជា "ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ")។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញភាពសមស្របនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រ.ទ.ស.ភ ដោយផ្អែកលើការត្រួតពិនិត្យឡើងវិញរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាមស្តង់ដារអន្តរជាតិលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការចោទសួរបុគ្គលិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផល យើងខ្ញុំមិនអាចធ្វើការធានាថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនអាចបញ្ចេញមតិយោបល់សវនកម្មនោះទេ។

លេខបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩ E/២០១២

**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល
ជូនចំពោះសហគិលនៃ ភ្នាក់ងារកម្ពុជាធានារ៉ាប់រង (ក)**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានបង្ហាញនូវភាពសមស្រប គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ មិន
ស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះ
ពេលរបស់ រ.ទ.ស.ភ សម្រាប់ត្រីមាស និងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានធ្វើសវនកម្ម និងពិនិត្យឡើង
វិញដោយក្រុមហ៊ុនគណនេយ្យកម្ពុជា ដែលរបាយការណ៍ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ និង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បាន
បង្ហាញនូវមតិសវនកម្មត្រឹមត្រូវ និងសេចក្តីសន្និដ្ឋានត្រឹមត្រូវ លើរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរៀង
គ្នា។



បេកឃើរ គីលី (កម្ពុជា) ឯ.ក.
ក្រុមហ៊ុនគណនេយ្យកម្ពុជា


Tan Khee Meng
គណនេយ្យកម្ពុជា

ថ្ងៃទី 11 NOV 2021

ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមក្រុង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

១.១.ស.ក. មានចំណូល៣ប្រភេទធំៗគឺចំណូលបានមកពីការលក់ទឹកស្អាតសាងសង់ និងចំណូលផ្សេងៗ។

- ចំណូលបានមកពីការលក់ទឹករួមមាន: ចំណូលពីការប្រើប្រាស់ប្រភេទជីវភាពអាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បហារវិភាជន៍ និងឥណទានហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាកម្មសាងសង់: គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល ១.១.ស.ក. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- ចំណូលផ្សេងៗរួមមាន: ចំណូលបានមកពីការថែទាំនាឡិកាលក់សម្ភារ តបណ្តាញទឹក ការដាក់ពិន័យពីការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី ១.១.ស.ក. និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា**: គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែ នៃទំហំនាឡិកាទឹកក្នុងអំឡុងរដ្ឋនៃការគិតប្រាក់ ហើយត្រូវបានកត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក**: គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នង់ទឹកបំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ**: គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើស តបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី ១.១.ស.ក.។
- **ចំណូលផ្សេងៗ**: គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះ គឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	១១៥.២៨២.៥៦២	៨៦.៥៨៥.០៧១	២៨.៦៩៧.៤៩១	៣៣,១៤%

១.១.ស.ក. មានចំណូលសរុប១១៥.២៨២.៥៦២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និង៨៦.៥៨៥.០៧១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទឹកប្រាក់កើនឡើងចំនួន ២៨.៦៩៧.៤៩១.០០០រៀល ស្មើនឹង៣៣,១៤%។ យើងឃើញថាកត្តាចម្បងនៃការកើនឡើងនេះគឺ ដោយសារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកភាពលើការបង់ភាគលាភជូនរដ្ឋ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៩-២០២០ចំនួន ៣៦.៣៧២.១៧៧.០៣៣,៣៤រៀល ដែលត្រូវបានកត់ត្រាជាចំណូលផ្សេងៗ ដែលធ្វើអោយចំណូលផ្សេងៗបានកើនឡើងចំនួន ២៩.១៦៩.៧៥៧.០០០រៀល ស្មើនឹង៣៧៩,១៦%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ ១.១.ស.ក. មានដូចខាងក្រោម:

	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)		ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	
ចំណូលថ្លៃលក់ទឹក	៧០.៥៣៨.៣៤២	៦១,១៩%	៧១.០៥៣.៧៨៩	៨២,០៦%
កម្រៃពីការសាងសង់	៧.៥០៣.៤៤១	៦,៥១%	៧.៨៣៨.១២០	៩,០៥%
ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	៣៧៧.៨៦០	០,៣៣%	-	-
ចំណូលផ្សេងៗ	៣៦.៨៦២.៩១៩	៣១,៩៨%	៧.៦៩៣.១៦២	៨,៨៩%

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ត្រីមាសទី៣ ឆ្នាំ២០២១		ត្រីមាសទី៣ ឆ្នាំ២០២០		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ទឹកប្រាក់
	ម ^៧ /បណ	ពាន់រៀល	ម ^៧ /បណ	ពាន់រៀល	ម ^៧ /បណ	ពាន់រៀល	ភាគរយ
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	២៦.៧៤០.៥៦០	២៩.៤០២.៣២៩	២៧.៨០៤.៤០០	២៩.២៧១.៧៩៣	(១.០៦៣.៨៤០)	១៣០.៥៣៦	០,៤៥%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៨.២៨៤.៦៣៧	៣១.០៥៤.១៥១	១៩.៣៨៨.១២៨	៣៣.៣៣៥.៥៦០	(១.១០៣.៤៩១)	(២.២៨១.៤០៩)	(៦,៨៤%)

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកជីវភាពចំនួន២៩.៤០២.៣២៩.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និង ២៩.២៧១.៧៩៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទឹកប្រាក់កើនឡើងចំនួន១៣០.៥៣៦.០០០រៀល ស្មើនឹង០,៤៥%។ យើងឃើញថាការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ១៦.០២០បណ្តាញ ពី ៣៣១.៩៤៦បណ្តាញ ទៅ ៣៤៧.៩៦៦បណ្តាញ។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្ម និងឧស្សាហកម្មចំនួន ៣១.០៥៤.១៥១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និង៣៣.៣៣៥.៥៦០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទឹកប្រាក់ថយចុះចំនួន២.២៨១.៤០៩.០០០រៀលស្មើនឹង៦,៨៤%។ យើងឃើញថាការថយចុះនេះដោយសារថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ៤,៧៦រៀល/ម^៧ ពី ១,៧១៩,៣៨រៀល/ម^៧ មកត្រឹម ១,៧១៤,៦២រៀល/ម^៧។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយរំលស់ទ្រព្យសកម្មរូបិយអរូបិយចំណាយលើការប្រើប្រាស់អគ្គិសនី និងចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលយកមកពិភាក្សា ដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	១១៥.២៨២.៥៦២	៨៦.៥៨៥.០៧១	២៨.៦៩៧.៤៩១	៣៣,១៤%
ចំណាយរំលស់លើ ទ្រព្យសកម្មរូបិយ និងអរូបិយ	(១៤.៣២២.៧៥៥)	(១២.៥២៥.៣១០)	(១.៧៩៧.៤៤៥)	(១៤,៣៥%)
ចំណាយ ថ្លៃភ្លើង	(៩.៤៨៣.១៨២)	(៨.៦៦៧.៨៤១)	(៨១៥.៣៤១)	(៩,៤១%)
ចំណាយលើអត្ថប្រយោជន៍និយោជិក	(១៥.២៤៨.០៧៦)	(១៣.៨១២.៤៧៥)	(១.៦១៥.៤០១)	(១១,៨៨%)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត	(២.២៩៥.៣០១)	(៣.១៧៧.៩៥៨)	៨៨២.៦៥៧	២៧,៧៧%
ចំណាយសេវាកម្មសាងសង់	(២.៨៤៤.៦៦៩)	(៦.២៧៨.៨៨៤)	៣.៤៣៤.២១៥	៥៤,៦៩%
ចំណូលការប្រាក់	៣.១៣៧.១២២	២៤៦.៥៤៤	២.៨៩០.៥៧៨	១.១៧២,៤៤%
ចំណាយការប្រាក់	(១.០៥៥.២៥៧)	(៧.០៦៧.៤៨៥)	៦.០១២.២២៨	៨៥,០៧%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៦៧.៨៨១.៤៦២	៣១.០៧៥.២៨៤	៣៦.៨០៦.១៧៨	១១៨,៤៤%

រ.ទ.ស.ភ. មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន៦៧.៨៨១.៤៦២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និង៣១.០៧៥.២៨៤.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទឹកប្រាក់កើនឡើងចំនួន ៣៦.៨០៦.១៧៨.០០០រៀល ស្មើនឹង១១៨,៤៤%។ យើងឃើញថាកត្តានៃការកើនឡើងនេះគឺ ដោយសារចំណូលសរុបបានកើនឡើងចំនួន២៨.៦៩៧.៤៩១.០០០រៀល ស្មើនឹង ៣៣,១៤% និងចំណូលការប្រាក់-សុទ្ធ ក៏បានកើនឡើងធៀបនឹងដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ដូចគ្នា ឆ្នាំ២០២០ ប្រមាណចំនួន ៨.៩០២.៨០៧.០០០រៀល ស្មើនឹង១៣០,៥២%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះរ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធ លើប្រាក់ចំណូលជាប់ពន្ធនូវអត្រា ២០%។ ដោយឡែកពន្ធលើប្រាក់ចំណូលដែល ជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

	ត្រីមាសទី៣ ឆ្នាំ២០២១ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	៦៧.៨៨១.៤៦២	៣១.០៧៥.២៨៤	៣៦.៨០៦.១៧៨	១១៨,៤៤%
ចំណាយពន្ធលើប្រាក់ចំណូល (ខ)	(៨.១៤២.៧៨២)	(៣.៩៣៤.៤៤២)	(៤.២០៨.៣៤០)	(១០៦,៩៦%)
ចំណេញក្នុងការិយបរិច្ឆេទ	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២	៣២.៥៩៧.៨៣៨	១២០,១១%
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៥៩.៧៣៨.៦៨០	២៧.១៤០.៨៤២	៣២.៥៩៧.៨៣៨	១២០,១១%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១២,០០%	១២,៦៦%		

រ.ទ.ស.ភ. មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៥៩.៧៣៨.៦៨០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២១ និង២៧.១៤០.៨៤២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទឹកប្រាក់កើនឡើងចំនួន៣២.៥៩៧.៨៣៨.០០០រៀល ស្មើនឹង១២០,១១%។ ការកើនឡើងនេះដោយសារ ចំណេញប្រតិបត្តិការបានកើនឡើងចំនួន ៣២.៨០៦.១៧៨.០០០រៀល ស្មើនឹង១១៨,៤៤%។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារតែមានកត្តាគាំទ្រ ដូចខាងក្រោម៖

- **អត្រាទឹកបាត់បង់៖** រ.ទ.ស.ភ. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម១១,៣៨% ប៉ុណ្ណោះនៅត្រីមាសទី៣ ឆ្នាំ២០២១នេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ភ. មានចេរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាស រក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។
- **ការបង្កើនចំនួនអតិថិជន៖** ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- **ការបង្កើនថ្លៃលក់ទឹកមធ្យម៖** តាមរយៈការស្វែងរកអតិថិជន ដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ. កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។
- **ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖** រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ភ. ចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមក្នុងការធ្វើប្រតិបត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាបដូចជាការប្រើប្រាស់សារធាតុបណ្តុំកករ(PAC) ជំនួសសាច់ជូរ។
- **ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖** រ.ទ.ស.ភ. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះ

បញ្ចាំងឲ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ភ. ទទួលបានការទិញ នូវតម្លៃទាបតែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

- **ការគ្រប់គ្រងសាច់ប្រាក់៖** តាមរយៈអត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ភ. មាន លទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ភ. បាន រក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ភ. បាន ធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួល បាននូវអត្រាការប្រាក់ខ្ពស់តែ រ.ទ.ស.ភ. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះដែរ។

- **ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖** ដោយសារមានតម្រូវការប្រើ ប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ភ. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិ ដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- **ស្ថានភាពសេដ្ឋកិច្ច៖** ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជះឥទ្ធិពលលើមធ្យមភាគនៃការប្រើប្រាស់ក្នុងមួយ បណ្តាញក្នុងមួយខែ ដែលធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សានៃតម្រូវការប្រើប្រាស់ទឹកធៀបទៅនឹងកំណើនប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. បានធ្វើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនថ្មី ដែលមានសមត្ថភាពផលិត៥២.០០០ម^៣/ថ្ងៃ និងត្រូវធ្វើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសម្រាប់គម្រោងផ្គត់ផ្គង់ ទឹកស្អាតបាក់ខែងដំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតនាពេល អនាគត។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផល ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសម្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះរ.ទ.ស.ភ. មានកាតព្វកិច្ច ត្រូវ បង់ពន្ធ អាករ ទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជា សហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុស ពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូល ពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៦០% នៃចំណូលសរុបនៅត្រីមាសទី៣ ឆ្នាំ២០២១នេះ ហើយ រ.ទ.ស.ភ. ក៏ជាអ្នក ផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើន ឡើង អាស្រ័យទៅតាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាម បណ្តាខេត្តមករស់នៅក្នុងរាជធានីភ្នំពេញ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាការប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជារូបិយប័ណ្ណគោលតាមអត្រាការប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាត ដែលបណ្តាល មកពីការទូទាត់ប្រតិបត្តិការបែបនេះការប្តូរទ្រព្យសកម្ម និងចំណូលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុង របាយការណ៍លទ្ធផលលម្អិត។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លី លើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រា ការប្រាក់ថេរ មានហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ អត្រា១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា០,៦៦%ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅ អត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឲ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹង គោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃ ប្រកួតប្រជែង ឬតម្លៃចរចារួច។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការ ប្រព្រឹត្តកម្មទឹកមានចំណែកតូច បើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចេរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែមទៀត ទៅក្នុងតំបន់រាជធានីភ្នំពេញដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែមដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី " ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០០២សហវ.អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១។

ផ្នែកទី ៥.- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញទេ។


ហត្ថលេខាអភិបាល របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពស ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
បានអាន និងឯកភាព



ហត្ថលេខា
អ៊ូ សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
បានអាន និងឯកភាព



ហត្ថលេខា
ឡុង នារ៉ុ
អភិបាល



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ